



California's Protection & Advocacy System

# ទំព័រព័ត៌មាន៖ ការកាត់ថវិកា Medicaid/Medi-Cal និងបង្កការលំបាក ដល់សាលារៀន និងការអប់រំពិសេស

*ខែកញ្ញា ឆ្នាំ 2017, ឯកសារផ្សព្វផ្សាយ #F105.06 - Cambodian*

## **តើការកាត់ថវិកា Medi-Cal/Medicaid នឹងធ្វើឱ្យ ការអប់រំពិសេស លំបាក ដោយរបៀបណាដែរ ?**

សព្វថ្ងៃនេះ, សាលារៀន នៅកាលីហ្វ័រញ៉ា ប្រើថវិកា ចំនួន **\$180 លាន** ទៅលើ Medi-Cal/Medicaid ដើម្បីធ្វើការទូទាត់ លើសេវានានា សម្រាប់សិស្ស, ជាពិសេស សិស្សពិការ ។ **ទឹកប្រាក់ជាង \$90 លាន នៃថវិកានេះ បានមកពី រដ្ឋាភិបាលសហព័ន្ធ ។** សំណើរ នៅសភា នាពេលថ្មីៗ នេះ នឹងកាត់ថវិកា ឬ ដាក់ ពិដានកម្រិត លើមូលនិធិសហព័ន្ធ សម្រាប់ Medicaid ។

ជាញឹកញយ សាលារៀន ប្រើថវិកា Medi-Cal ដើម្បីទូទាត់ លើសេវានានា នៅក្នុង ផែនការអប់រំ លក្ខណៈឯកត្តជន របស់កុមារ (IEP) ។ សម្រាប់កុមារ ដែលមានគុណវុឌ្ឍន៍ អាចទទួលបានសេវា, Medi-Cal ជួយផ្តល់មូលនិធិ ដល់សេវាអប់រំពិសេស ដូចជា ៖

- ការព្យាបាល ផ្នែកការងារ និងផ្នែករាងកាយ,
- ការមើលថែទាំ,
- សុខភាពផ្លូវចិត្ត និង
- ជំនួយ ក្នុងថ្នាក់រៀន

Medi-Cal ក៏ជួយទូទាត់ លើឈើច្រត់, កៅអីរទេះ, បរិក្ខារលេងកំសាន្តពិសេស និងបច្ចេកវិទ្យាជំនួយ សម្រាប់សិស្សពិការ ។

សាលារៀន កម្រិត Medi-Cal ដើម្បីធ្វើការទូទាត់ ដល់គិលានុបដ្ឋាករយិកា និងអ្នកចិត្តសាស្ត្រ របស់សាលារៀន, ព្រមទាំង សេវា កម្រិតបឋម និងសេវាបង្ការ នៅតាមសាលារៀន, ដូចជា ការពិនិត្យមើលលើ ផ្នែកភ្នែក និងត្រចៀក សម្រាប់សិស្សទាំងអស់ ។

**តើការកាត់ថវិកា Medi-Cal/Medicaid និងបង្ការ ការលំបាក ដល់សាលារៀន ដោយរបៀបណាដែរ ?**

**លទ្ធផលសិក្សា របស់សិស្ស មានកម្រិតថយចុះ:** ការស្រាវជ្រាវ បង្ហាញប្រាប់យើងថា សិស្ស ដែលមានធានារ៉ាប់រង ដោយ Medicaid ឬ ធានារ៉ាប់រងសុខភាព ផ្សេងៗ ទៀត មានទំនោរ កាន់តែខ្ពស់ ក្នុងការមកសិក្សា បានទៀតទាត់, បញ្ចប់ការសិក្សា ពីវិទ្យាល័យ, និងឈានទៅបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ ជាង សិស្ស ដែលគ្មានលទ្ធភាពទទួលបាន ការថែទាំសុខភាព ។ ពួកគេ រកបានប្រាក់ឈ្នួល ខ្ពស់ជាង ហើយរស់នៅ មានអាយុវែងជាង ប្រកបដោយសុខភាពល្អជាង ។ ការដាក់ពិដានកម្រិត លើថវិកា Medi-Cal/Medicaid អាចធ្វើឱ្យ កុមារពិការ និងកុមារ មកពីគ្រួសារមានចំណូលទាប ស្ថិតនៅក្រៅកម្មវិធី —និង នៅក្រៅរដ្ឋ នៃភាពជោគជ័យ ។

**អត្រាអវត្តមាន និងអត្រាបោះបង់ការសិក្សា កើនឡើង:** ជំងឺ គឺជាមូលហេតុ លេខ 1 ដែលធ្វើឱ្យសិស្ស ខកខានមិនបានមករៀន ។ ការកាត់ថវិកា Medi-Cal/Medicaid អាចធ្វើឱ្យ សិស្សនៅផ្ទះ ធ្លាក់ខ្លួនឈឺ ដោយសារជំងឺ ដែលគ្មានការគ្រប់គ្រង ដូចជា ជំងឺហឺត, ឈឺធ្មេញ, និងជំងឺ ផ្សេងៗ ទៀត ជាជាង ទទួលបានការថែទាំ ដែលពួកគេត្រូវការ ។ ការស្រាវជ្រាវ បង្ហាញថា សិស្ស ដែលអវត្តមាន ក្នុងលក្ខណៈរ៉ាំរ៉ៃ មានជំនាញសង្គម ទន់ខ្សោយជាងគេ នៅសាលាមតេយ្យ, ខ្សោយ ខាងអាន នៅថ្នាក់ទីបី, និង មានអត្រាបោះបង់ការសិក្សា ខ្ពស់ជាងគេ នៅវិទ្យាល័យ ។ ហើយនេះ អាចបង្កការលំបាក ចំពោះថវិកាសាលារៀន នៅមូលដ្ឋាន ក្នុងកម្រិត ទ្វេដង ដោយសារអវត្តមានសិស្ស កាន់តែទាបជាងមុន នាំឱ្យ មានការគុណតម្លៃផ្តល់ថវិការដ្ឋ កាន់តែតិចទៅទៀត ។

**ការចូលមកពិនិត្យ និងព្យាបាល ពីដំបូងទី មានការថយចុះ:** សព្វថ្ងៃនេះ សាលារៀន និងអង្គការសហគមន៍ ពឹងអាស្រ័យលើ កម្មវិធី សម្រាប់ការពិនិត្យ ពីដំបូងទី និងជាប្រចាំ, ការធ្វើរោគវិនិច្ឆ័យ, និងការព្យាបាល ដែលមានការណែនាំ ពីវេជ្ជបណ្ឌិត (EPSDT) របស់ ដើម្បីកំណត់រក និងព្យាបាល បញ្ហា ផ្នែកភ្នែក និងត្រចៀក, បញ្ហាលូតលាស់យឺត, និង ពិការភាព របស់កុមារ ដូចជា

ជំងឺលូតលាស់ខុសប្រក្រតី អូទីស្ត ដែលមានឥទ្ធិពល លើការរៀនសូត្រ ។  
**ការកាត់ថវិកា Medicaid អាចកាត់បន្ថយគុណភាព EPSDT, ដែលធ្វើឱ្យកុមារ  
មិនទទួលបាន ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ចំពោះបញ្ហា  
ផ្នែកការរៀនសូត្រ និងផ្នែកលូតលាស់; បង្អាក់ ការរីកលូតលាស់  
របស់គំនិតផ្តួចផ្តើម លើការអប់រំដំបូង ដែលមានគោលដៅ រៀបចំកុមារទាំងអស់  
ឱ្យត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរៀនសាលាមត្តេយ្យ; និងធ្វើឱ្យ  
កិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការធានាឱ្យ កុមារគ្រប់រូប ចេះអាន  
ក្រោយពេលបញ្ចប់ថ្នាក់ទីបីនោះ ត្រូវចុះខ្សោយ ។**

**ធនធានកាន់តែតិច សម្រាប់សុខភាពផ្លូវចិត្ត ៖** សិស្ស 7 នាក់ នៃសិស្ស 10 នាក់  
ដែលទទួលបានសេវាសុខភាពផ្លូវចិត្ត ទទួលបានសេវាទាំងនេះ នៅសាលារៀន ។  
ជាញឹកញយ, សេវាប្រឹក្សា នៅតាមសាលារៀនទាំងនេះ ទទួលបានមូលនិធិ ពី  
Medicaid EPSDT ។

---

យើងខ្ញុំចង់ដឹង ពីយោបល់លោកអ្នក ! សូមបំពេញ កម្រងសំណួរអង្កេត  
អំពីការផ្សព្វផ្សាយ របស់យើងខ្ញុំ ហើយប្រាប់យើងខ្ញុំ ពីយោបល់លោកអ្នកផង !  
[\[សូមបំពេញ កម្រងសំណួរអង្កេត\]](#)

សម្រាប់ជំនួយផ្នែកច្បាប់ សូមហៅទូរសព្ទ ទៅលេខ 800-776-5746 ឬ បំពេញ  
[ទម្រង់បែបបទសំណើ សុំជំនួយ](#)។ សម្រាប់គោលបំណងផ្សេងៗ ទៀត  
សូមទៅទូរសព្ទ ទៅលេខ 916-504-5800 (កាលីហ្វ័រញ៉ាខាងជើង); 213-213-8000  
(កាលីហ្វ័រញ៉ាខាងត្បូង) ។

ផ្នែកសិទ្ធិជនពិការ កាលីហ្វ័រញ៉ា ទទួលបានមូលនិធិ ពីប្រភព យ៉ាងច្រើន,  
សម្រាប់បញ្ជីអ្នកផ្តល់មូលនិធិ ពេញលេញ, សូមចូលទៅ  
[http://www.disabilityrightsca.org/  
Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html)។